

★ ទន្ទឹករណ៍គាំទ្រសំណើប្រជាមតិ 1 ★

បោះឆ្នោតគាំទ្រ លើសំណើប្រធានាធិការ 1 មានន័យថា ជំនឿពីវិបត្តិលំនៅដ្ឋានដែលប៉ះទង្គិចដែលកំពុងបំផ្លាញដល់ពលរដ្ឋ California និងការនាំនូវការខូចបង់ធ្ងន់ធ្ងរសំបុកសំបាត់លើអតីតយុទ្ធជន គ្រួសារប្រឹងប្រែងធ្វើការ ជនចាស់ជរា និងជនពិការ។

សំណើប្រធានាធិការ 1 គឺជាសំណើប្រធានាធិការតែមួយគត់ដែលដោះស្រាយដោយផ្ទាល់លើការខ្វះខាតនៅដ្ឋានដោយសាងសង់ផ្ទះដែលមានតម្លៃកាន់តែសមរម្យបន្ថែមទៀត—ដោយគ្មានការបង្កើនពន្ធ។

បោះឆ្នោតគាំទ្រ លើ 1 មានន័យថា លំនៅដ្ឋានសម្រាប់អតីតយុទ្ធជន និងការផ្តល់ជំនួយដល់អ្នកទាំងនោះដែលកំពុងតស៊ូបំផុតដោយ៖

- ការវិនិយោគ \$1 ពាន់លានដុល្លារដើម្បីជួយដល់អតីតយុទ្ធជនអាចរស់នៅបាន
- សាងសង់លំនៅដ្ឋានបន្ទាន់ថ្មីសម្រាប់កុមារ និងគ្រួសារដែលគ្មានផ្ទះសម្បែង
- ការសាងសង់លំនៅដ្ឋានពហុគ្រួសារសម្រាប់គ្រួសារធ្វើការ និងការបង្កើតឱកាសភាពជាម្ចាស់ផ្ទះ
- ការបង្កើតលំនៅដ្ឋានគាំទ្រថ្មីសម្រាប់ជនពិការ និងជាជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ

“ជាមួយគ្នា យើងអាចបង្កើតលំនៅដ្ឋានដែលអាចស្វែងរកទិព្វបានដើម្បីជួយអ្នកដែលត្រូវការជំនួយ រួមទាំងយុវជនអតីតជាកូនចិញ្ចឹម និងពលរដ្ឋចាស់ជរាដែលមានប្រាក់ចំណូលទាប។”—សមាជិកព្រឹទ្ធសភា Jim Beall, សំណើប្រជាមតិ 1 អ្នកនិពន្ធ, ប្រធានគណៈកម្មាធិការលំនៅដ្ឋាន និងជីវភាពរស់នៅនៃព្រឹទ្ធសភា។

ការផ្តល់ឱ្យអតីតយុទ្ធជននូវលំនៅដ្ឋាន

បោះឆ្នោតគាំទ្រ លើសំណើប្រជាមតិ 1 មានន័យថា ការបង្កើត \$1 ពាន់លានដុល្លារ តែងកងឯសម្រាប់លំនៅដ្ឋាន របស់អតីតយុទ្ធជនដោយផ្តល់ជូនលំនៅដ្ឋានថ្មី និងឱកាសភាពជាម្ចាស់កម្មសិទ្ធិសម្រាប់អតីតយុទ្ធជននៅក្រោមកម្មវិធីកម្ចីជីវិត CalVet ដែលជួយអតីតយុទ្ធជនចំនួន 423,000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ។

សំណើប្រជាមតិ 1 ផ្តល់អតីតយុទ្ធជនដោយជួយពួកគេឱ្យមានផ្ទះមួយ បន្ទាប់ពីពួកគេត្រូវបានបើកប្រើសេវាកម្ម។

California មានអតីតយុទ្ធជនដែលគ្មានផ្ទះសម្បែងប្រើប្រាស់បំផុត នៅក្នុងប្រទេស ហើយភាពគ្មានផ្ទះសម្បែងគឺត្រូវបានរំពឹងថា កើនឡើងក្នុងពេលទស្សវត្សរ៍ក្រោយនេះក្នុងចំណោមអតីតយុទ្ធជនដែលបានបម្រើការងារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ អតីតយុទ្ធជនដែលរងគ្រោះពីបញ្ហាជួសជុលសាស្ត្រ និងសុខភាពផ្លូវចិត្ត ដែលទ្រទ្រង់ពីការបំពេញការងាររបស់ពួកគេ គឺស្ថិតក្នុងហានិភ័យខ្ពស់សម្រាប់ភាពគ្មានផ្ទះសម្បែងយូរពេលយ៉ាងណា។

“ដូចសុវត្ថិភាព ស្ថិតស្ថេរ ដែលអាចលែងលក្ខណ៍បាន គឺជារបៀបដែលយើង អាចផ្តល់ពេលពេញមួយជីវិតនៃការគាំទ្រសម្រាប់អតីតយុទ្ធនៃនៃគ្រប់ជំនាន់ និងក្រុមគ្រួសាររបស់ពួកគេ។ លំនៅដ្ឋានដែលអាចលែងលក្ខណ៍បានសម្រាប់ អតីតយុទ្ធនៃបើកឱកាសឱ្យជួបម្នាក់ៗ សុបិនអាមេរិក ដែលការលះបង់របស់ ពួកគេបានធ្វើឱ្យអាចនៅរួច។” —Gerald G. Wilson, អតីតមេបញ្ជាការរដ្ឋ មេបញ្ជាការរដ្ឋពីការអាមេរិក, នាយកដ្ឋានរដ្ឋ California។

ក្រុមគ្រួសារដែលប្រឹងប្រែងធ្វើការរស់នៅកន្លែងដែលពួកគេធ្វើការ សំណើប្រជាមតិ 1 និងសាងសង់ផ្ទះដែលអាចលែងលក់ទិញបានសម្រាប់មនុស្ស ដែលប្រឹងប្រែងធ្វើការ ដូចជាជំនួយការកិច្ចសន្យាបង្ការ ស្មៀនហាងលក់គ្រឿងទេស និងជំនួយការខាងបង្រៀន ដើម្បីឱ្យពួកគេអាចរស់នៅក្នុងសង្គមគតិដែលពួកគេធ្វើ ការ ខណៈពេលសម្រាប់គ្រួសារសម្រាប់គ្រឿងទេស និងការចែកចំណូល

ការបន្តរបន្ថយវិបត្តិភាពគ្មានផ្ទះសម្បែង

សំណើប្រឆាំងមតិ 1 នឹងដោះស្រាយហានិភ័យភាពគ្មានផ្ទះសម្បែងក្នុងសង្កាត់របស់យើង។ ក្រុមគ្រួសារដែលត្រូវបានរុញច្រានដល់តែមហិរញ្ញវត្ថុក៏កំពុងរស់នៅក្នុងរថយន្តដែលពីរដង និងសូម្បីតែបំបង់ក្នុងលំនៅដ្ឋានដ៏ថ្លៃថ្លាណែន។ ក្រុមគ្រួសារដែលគ្មានជម្រើសផ្សេងត្រលប់មកកាន់ជម្រកដែលសន្លប់យក។

លំនៅដ្ឋានដែលមានសុវត្ថិភាពល្អអាចលែងកទិញបានសម្រាប់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ

“អំពើហិង្សាក្នុងគ្រួសារកើតឡើងក្នុងទីបំផុត ជាញឹកញយមិនត្រូវបានឃើញ ដែលបង្ខំយុវជនរងគ្រោះជាច្រើននាក់ និងកូនៗរបស់ពួកគេរស់នៅក្នុងលក្ខខណ្ឌមិន មានសុវត្ថិភាព។ ជម្រកគ្រាមានអសន្នមិនអាចបំពេញបានតាមតម្រូវការឡើយ ហើយ វិបត្តិរស់នៅដ្ឋានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដល់ការប៉ះទង្គិចផ្លូវចិត្ត។ សមត្ថភាពក្នុង ការរស់នៅក្នុងផ្ទះមានស្ថេរភាពដែលល្មមទទួលបាននាំមកនូវសុវត្ថិភាព និងការ ពារស្រោចសម្រាប់អ្នកនៅស្រាន់ និងក្រុមគ្រួសាររបស់ពួកគេ។” —Kathy Moore, ភាពជាដៃគូ California ដើម្បីបញ្ចប់អំពើហិង្សាក្នុងគ្រួសារ

ការលើកស្ទួយសេដ្ឋកិច្ច

សំណើប្រជ្ញាបត្រ 1 ត្រូវបានរំពឹងថាបង្កើតការងាររាប់សែន និងជួយលើកស្ទួយសេដ្ឋកិច្ចរបស់ California។ បណ្តាថ្នាក់ដឹកនាំអាជីវកម្មនិយាយថា បោះឆ្នោតគឺត្រូវ លើ 1 ពីព្រោះ California ត្រូវតែចាប់ផ្តើមកសាងទីកន្លែងកាន់តែស្មើអាចទិញបានសម្រាប់កម្លាំងពលកម្មរបស់យើង និងរក្សារដ្ឋឱ្យកាន់តែប្រកួតប្រជែងខាងសេដ្ឋកិច្ច។

ការគាំទ្រទូលំទូលាយ

អតីតយុទ្ធជន អ្នកស្មោះសម្រាប់មនុស្សឆ្លង អ្នកសំរានពីអំពើហិង្សាក្នុងគ្រួសារ ជនចាស់ជរា ថ្នាក់ដឹកនាំអាជីវកម្ម និងការថែទាំសុខភាព យល់ស្រប៖

សំណើប្រជាមតិ 1 ជួយសាងសង់លំនៅដ្ឋានដែលឈ្នួលអាចទិញបានដែលបណ្តាសហគមន៍របស់យើងត្រូវការ។

www.vetsandaffordablehousingact.org

GERALD G. WILSON, អតីតមេបញ្ជាការរដ្ឋ
អតីតយុទ្ធជនពិការអាមេរិក, នាយកដ្ឋាន California
SHARON ELLIS, ប្រធាន
Habitat for Humanity California
GARY PASSMORE, ប្រធាន
សមាជនៃព្រឹទ្ធាចារ្យរដ្ឋ California

★ ទន្ទឹករណ៍តបត ដើម្បីគាំទ្រសំណើប្រជាមតិលេខ 1 ★

នៅក្រោម សំណើប្រជាមតិ 1, \$4 ពាន់លានដុល្លារដែលនឹងត្រូវបានខ្ចីដោយការលក់បំណុលម៉ឺនិងទៅកាន់កម្មវិធីចម្រុះគ្នាជាច្រើនដែលអាច ឬមិនអាចទូទាត់សងប្រាក់សម្រាប់វិវឌ្ឍការប្រើប្រាស់។

កម្មវិធីនេះគឺមានបំណងក្នុងការបន្ថយភាពខ្វះខាតលំនៅដ្ឋានក្នុងរដ្ឋ California សម្រាប់ចំនួនប្រជាជនមានកម្រិតខ្លាំងៗ ដំណោះស្រាយធំជាងខ្លាំងគឺត្រូវការឱ្យមាន។ តោះយើងសរុបកម្មវិធីសម្រាប់ការិយាល័យរដ្ឋពីអីដែលពួកគេស្នើសុំ។

ការស្នើសុំដីអាក្រក់ខ្លាំង

កាលពីដើមឆ្នាំនេះ នីតិប្រតិបត្តិសាជីវកម្មក្នុងរដ្ឋ California

បានរុញយុត្តាធិការដ្ឋ (សេចក្តីព្រាងច្បាប់ទ្រឹស្តីសភា 827) ឱ្យជ្រៀកក្រុង និងខោនធីនៃអាជ្ញាធរឱ្យបញ្ឈប់អ្នកអភិវឌ្ឍន៍ពីការសាងសង់អាជ្ញាធិបរិមូល និងខុនដូកម្មសំខុសក្នុងសង្កាត់នីមួយៗនៅក្នុងចម្ងាយកន្លះម៉ាយល៍នៃបណ្តាហាប់ប្តូរដៃធ្វើដំណើរ ឬមួយភាគបួនម៉ាយល៍នៃចំណតឡានក្រុងដែលជាឱ្យយ៉ាងបន្ថែមដែលមានស្រាប់ ប្រឆាំងនឹងគោលការណ៍។

នៅក្រោមសេចក្តីព្រាងច្បាប់ សូម្បីចំណុចចំណាត់នៅនឹងកន្លែងមិនអាចតម្រូវឱ្យ
មានផងដែរ។

ឧទាហរណ៍ ជាង 90% នៃ San Francisco នឹងទទួលបាននូវការដាក់ឱ្យកើន
ឡើងខ្ពស់បែបនេះ។

ត្រូវបានព្រមាន៖ ទោះបីជា សេ ចក្តីព្រាងច្បាប់ព្រឹទ្ធសភា 827

មិនត្រូវបានអនុម័តក្នុងខែមេសា, *SB 827* (ឬសេចក្តីព្រាងច្បាប់ស្រដៀងគ្នាមួយ) អាចត្រូវបានចេញ និងចុះហត្ថលេខាចូលជាច្បាប់ បន្ទាប់ពីការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ 2018 នេះ និងមិនពេលអកដ្ឋងអំពីវា។

នោះច្បាប់ដែលបានស្នើអាចត្រូវបានបញ្ចប់ដោយប្រជាមតិទូទាត់រដ្ឋមួយប៉ុណ្ណោះ (ពាតិ និងការបោះឆ្នោតពេលក្រោយ)។

នេះគឺជាទិសិល្បៈប្រសើរជាង៖

ក្នុងការបំពេញលំនៅដ្ឋានដែលសមស្រប ប៉ុន្តែដាក់កំហិតក្នុងន័យផ្សេងដល់ម
ក្លៀលអាជីវកម្មថ្មីចំពោះទីកន្លែងដែលមានទីទេសសម្រាប់លំនៅដ្ឋានថ្មីនៅក្បែរ។
បុគ្គលិកជាច្រើនអាចដើរ លោត ជិះស៊ី ឬជិះកង់មកធ្វើការបាន។

GARY WESLEY

★ ទន្ទឹករណ៍ប្រឆាំងសំណើប្រជាមតិ 1 ★

នេះគឺជាវិធានការបណ្តុះបណ្តាលពាក់ព័ន្ធទៅមួយទៀត វាស្នើសុំការអនុញ្ញាតពីអ្នកបោះឆ្នោតសម្រាប់រដ្ឋ California ដើម្បីប្រាក់បន្ថែមដោយលក់ “ប័ណ្ណកម្ចី” ដែលនឹងត្រូវការឱ្យទូទាត់សងវិញជាមួយការប្រាក់ (អាចនឹងត្រូវបង់សងតាមរយៈពន្ធអចលនទ្រព្យខ្ពស់ជាង) ជាធម្មតាក្នុងរយៈពេលជាច្រើនសប្តាហ៍។ ខ្ញុំនិយាយថា “អាច” ពីព្រោះពេលខ្លះ ការដំណើរការបណ្តុះបណ្តាលត្រូវបានប្រើសម្រាប់ផ្តល់ហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានទូទាត់សងដោយអ្នកទទួលកម្មវិធី ដូចជាម្ចាស់កម្មសិទ្ធិ នៅក្រោមអតីតកម្មវិធីកម្ចីផ្ទះ-កសិដ្ឋាន Cal-Vet។

វិធានការបណ្តុះបណ្តាលមានសំណួរជាច្រើន៖

1. តើរដ្ឋាភិបាលជំពាក់ប្រាក់ប៉ុន្មានហើយ?
2. តើការចំណាយសរុបដែលបានរំពឹងទុកពីវិធានការនេះ មកលើសាធារណៈមានចំនួនប៉ុន្មាន?
3. តើមានការបញ្ជាក់អំពីការប្រើប្រាស់ប្រាក់ដែលបានស្នើសុំនោះឬទេ?
4. តើការប្រើប្រាស់ដែលបានស្នើត្រូវបានផ្តល់ហេតុផលត្រឹមត្រូវ—ដែលបានផ្តល់របស់ផ្សេងដែលអាចត្រូវការ ឬចង់បាន?
5. តើអ្នកបោះឆ្នោតនឹងបន្តផ្តល់ហិរញ្ញប្បទានលើគម្រោងតាមរយៈការបង់ពន្ធអចលនទ្រព្យកាន់តែច្រើនឬទេ នៅពេលប្រព័ន្ធពន្ធអចលនទ្រព្យរបស់រដ្ឋ California មិនមានភាពត្រឹមត្រូវ?

ប្រព័ន្ធពន្ធអចលនទ្រព្យរបស់ CALIFORNIA គឺមិនស្មើភាព

ក្នុងឆ្នាំ 1978, អ្នកបោះឆ្នោត California

បានអនុម័តការផ្តើមរបស់អ្នកបោះឆ្នោត ក្រោយមកត្រូវបានស្គាល់ថាជាសំណើប្រជាមតិ 13។

ការផ្តើមគំនិតបានបន្ថែមមាត្រាទៅលើរដ្ឋធម្មនុញ្ញនៃរដ្ឋ California ដែលបានរាងដល់ “ការវាយតម្លៃឡើងវិញ” នៃអចលនទ្រព្យ លើកលែងតែ និងរហូតដល់ការផ្លាស់ប្តូរអចលនទ្រព្យមានការផ្តល់ ឬត្រូវបានកសាងឡើងវិញច្រើន។

សំណើប្រជាមតិ 13

បានការពារម្ចាស់អចលនទ្រព្យពីការបង្កើនពន្ធដ៏ច្រើនដោយផ្អែកលើតម្លៃអចលនទ្រព្យខ្ពស់ជាង; តែទោះបីជាយ៉ាងណា វាក៏បានបង្កើននូវប្រព័ន្ធមួយផងដែរដែលម្ចាស់កម្មសិទ្ធិឱ្យទូទាត់ 10-20 ដងច្រើនជាងអ្នកជិតខាងរបស់ពួកគេដែលអចលនទ្រព្យរបស់ពួកគេមានតម្លៃដូចគ្នា ប៉ុន្តែត្រូវបានទទួលកាលពីពេលយូរយារមកហើយ។

លើសពីនេះ ដោយសារតែអចលនទ្រព្យអាជីវកម្មអាចជា និងត្រូវបានដាក់ជួលជាញឹកញយ (ជួសឱ្យការលក់) សំណើប្រជាមតិ 13 បាននាំទៅរកកាន់ប្តូរយ៉ាងច្រើននូវបន្ទុកពន្ធអចលនទ្រព្យជាមួយពីអាជីវកម្មទៅម្ចាស់កម្មសិទ្ធិ។

អ្នកគាំទ្រនូវវិធានការសន្លឹកឆ្នោតគួរតែទទួលរងបន្ទុកនៃការពន្យល់ពីមូលហេតុដែលវាមានតម្លៃក្នុងការគាំទ្រ—បើថ្លៃចំណាយពេញ

គ្រឿងជំនួសដែលអាចរកបាន និងអ្នកដទៃត្រូវការ និងចង់បាន។

ក្នុងករណីនេះ អ្នកស្នើគួរប្រើប្រាស់ ការតបតដើម្បីឆ្លើយទៅនឹងសំណួរ 1-5 ខាងលើ។

GARY WESLEY

★ ទន្ទឹករណ៍តបត ដើម្បីប្រឆាំងសំណើប្រជាមតិលេខ 1 ★

សំណើប្រជាមតិ 1 គឺចាំបាច់ទាំងស្រុងដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានដ៏ធ្ងន់ធ្ងររបស់ California។

អតីតយុទ្ធ ក្រុមគ្រួសារធ្វើការ មនុស្សដែលជួបប្រទះភាពគ្មានផ្ទះសម្បែង ជនចាស់ជរា ជនពិការ ស្ត្រីដែលរត់គេចពីអំពើហិង្សាក្នុងគ្រួសារ និងអ្នកដទៃជាច្រើនទៀត គឺកំពុងតែស្វិតស្វិនការលែងលិកលើថ្លៃចំណាយសម្រាប់លំនៅដ្ឋាន។

អតីតយុទ្ធដែលត្រលប់មកស្រុកកំណើតបន្ទាប់ពីបម្រើសេវាកម្មប្រទេសរបស់យើងមិនអាចស្វែងរកទីកន្លែងមួយដែលពួកគេអាចល្មមលែងលិកចំណាយដើម្បីរស់នៅបាន។

មនុស្សដែលធ្វើការ ដូចជាជំនួយការគិលានុបដ្ឋាក

និងស្បៀងហាងលក់គ្រឿងទេស និងអ្នកចូលនិវត្តន៍ចាស់ៗជាងដែលមានប្រាក់ចំណូលថេរ តស៊ូរាល់ខែដើម្បីស្ថិតនៅក្នុងផ្ទះរបស់ពួកគេ។

យើងយ៉ាងសាមញ្ញត្រូវតែបន្ថែមលំនៅដ្ឋានមានសុវត្ថិភាពដែលល្អ មអាចទិញបានបន្ថែមទៅសម្រាប់ពលរដ្ឋ California ទាំងនេះ— ហើយថាវាគឺជាអ្វីដែលសំណើប្រជាមតិ 1 នឹងធ្វើ។

បោះឆ្នោតគាំទ្រ លើ សំណើប្រជាមតិ 1 នឹងបន្ថែមលំនៅដ្ឋានដែលមានសុវត្ថិភាព ល្មមអាចចំណាយបាន—ដោយមិនបង្កើនពន្ធ

កុំធ្វើឱ្យប្រព្រឹត្តទុស។ សំណើប្រជាមតិ 1 គឺមិនមែនជាពន្ធលើអចលនទ្រព្យ។ \$1 ពាន់លានដុល្លារនៃ សំណើប្រជាមតិ 1 គឺត្រូវបានបម្រុងទុកសម្រាប់កម្ចីចិញ្ចផ្ទះដែលល្មមអាចចំណាយបានសម្រាប់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេ ដែលពួកគេនឹងទូទាត់សងតាមពេល។ ការផ្លាស់កម្មសិទ្ធិនៃ សំណើប្រជាមតិ 1 នឹងត្រូវបានគ្របដណ្តប់ដោយមូលនិធិ ដ៏ដែលមានស្រាប់។

សំណើប្រជាមតិ 1 នឹងអនុញ្ញាតឱ្យ California ផ្តល់អនុភាពមូលនិធិលំនៅដ្ឋានសហព័ន្ធ សឹងតែ \$3 ឱ្យផ្គត់ផ្គង់រាល់ប្រាក់ដុល្លារនីមួយៗដែលយើងវិនិយោគ ពី សំណើប្រជាមតិ 1។

សំណើប្រជាមតិ 1 នឹងសាងសង់លំនៅដ្ឋាន និងសង្គ្រោះជីវិត

California គឺជាលំនៅដ្ឋានសម្រាប់សឹងតែមួយភាគបួននៃចំនួនប្រជាជនគ្មានផ្ទះសម្បែងសរុបរបស់ប្រទេសជាតិនិងចំនួនច្រើនបំផុតនៃអតីតយុទ្ធជន និងយុវជនដែលកំពុងប្រឈមនឹងភាពគ្មានផ្ទះសម្បែងតែងង។ យើងអាចធ្វើឱ្យប្រសើរឡើងបាន។

សំណើប្រជាមតិ 1 នឹងជួយសម្រាលវិបត្តិនៃភាពគ្មានផ្ទះសម្បែង ហើយនឹងផ្តល់ឱ្យអតីតយុទ្ធជនរបស់យើងនូវការចូលទៅកាន់ផ្ទះដែលមានសុវត្ថិភាពល្មមអាចទិញបាន។

បោះឆ្នោតគាំទ្រលើ សំណើប្រជាមតិ 1 ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានដ៏ធំធេងរបស់ California និងជួយធានាថា ផ្ទះដែលមានសុវត្ថិភាពល្មមអាចទិញបាន គឺនៅក្នុងការរកបានសម្រាប់ពលរដ្ឋ California ទាំងអស់។

KATHY MOORE, នាយកប្រតិបត្តិ

ភាពជាដៃគូ California ដើម្បីបញ្ចប់អំពើហិង្សាក្នុងគ្រួសារ

DEBORAH JOHNSON, ប្រធាន

មូលដ្ឋានគ្រឹះជំនួយអតីតយុទ្ធជន California

JENNIFER HARK DIETZ, LCSW, នាយកប្រតិបត្តិ

មនុស្សដែលជួយអ្នកគ្មានផ្ទះសម្បែង (PATH)